



សម្រាប់ផ្សព្វផ្សាយភ្លាម

សាលារៀនចំនួន ៣ ស្ថិតនៅតាមតំបន់ដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ទទួលបានការគាំទ្រការអនុវត្ត កម្មវិធីមូកសុវត្ថិភាពសម្រាប់កុមារ ពីមូលនិធិក្រុមហ៊ុន យូភីអេស (UPS)

ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៣

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នៅបរិវេណសាលាបឋមសិក្សា ហ៊ុនសែន ព្រែកឫស្សី ក្នុង ក្រុងតាខ្មៅ ខេត្តកណ្តាល អង្គការមូលនិធិបង្ការរបួស អាស៊ី សហការជាមួយក្រសួងអប់រំ យុវ ជន និងកីឡា បានប្រារព្ធពិធីប្រកាសផ្ដើមអនុវត្ត កម្មវិធីមូកសុវត្ថិភាពសម្រាប់កុមារ ដែល ឧបត្ថម្ភគាំទ្រដោយមូលនិធិក្រុមហ៊ុន យូភីអេស ដែលតាមរយៈកម្មវិធីនេះ មូកសុវត្ថិភាពចំនួន ២,៨៨៧មូក នឹងត្រូវផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា ចំនួន៣ ដែលស្ថិតនៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ។

លោក Red Ramirez អ្នកគ្រប់គ្រង ក្រុមហ៊ុន យូភីអេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមាន ប្រសាសន៍ថា៖ “ការអប់រំអំពីសុវត្ថិភាពចរាចរណ៍គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ សិស្សានុសិស្សដែលពួកគេនឹងក្លាយជាអ្នកបើកបរនាពេលអនាគត។” លោកមានប្រសាសន៍ បន្ថែមទៀតថា “ក្នុងរយៈពេលបីឆ្នាំបន្តបន្ទាប់ខាងមុខនេះ យើងនឹងផ្តល់មូកសុវត្ថិភាព ព្រមទាំង ការអប់រំអំពីសុវត្ថិភាពចរាចរណ៍ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ៨,០០០នាក់នៅតាមសាលារៀនគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា” ។

គ្រោះថ្នាក់ចរាចរណ៍កំពុងបន្តក្លាយជាបញ្ហាប្រឈមដ៏ចំបងបំផុតមួយនៃការស្លាប់ និងបង្កើន ការចំណាយយ៉ាងច្រើនលើបញ្ហាសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជាដោយបានបណ្តាល ឲ្យមនុស្សចំនួន ១,៩០៥នាក់ស្លាប់ និងចំនួន ៥,៨០៧នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ធ្ងរ កាលពីឆ្នាំ២០១១។ យោងតាមការសិក្សាស្រាវជ្រាវជាអន្តរជាតិបានបង្ហាញថា ការពាក់មូក សុវត្ថិភាពត្រឹមត្រូវអាចកាត់បន្ថយអត្រាស្លាប់បាន ៤២% និងការរងរបួសក្បាលធ្ងន់ធ្ងរបាន ៦៩% ពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ការពិនិត្យឡើងវិញលើច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ដែលនឹងបន្ថែមការកំណត់អំពីការពាក់មូកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរជាមួយ ជាមនុស្សពេញវ័យ គិតទាំងកុមារ ឥឡូវនេះកំពុងត្រូវបានពិនិត្យ និងពិភាក្សាបន្ថែម ហើយរំពឹង ថានឹងទទួលបានការអនុម័តនាពេលឆាប់ៗខាងមុខនេះ។



ឯកឧត្តម អ៊ឹម សិទ្ធិ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “ពិធីប្រគល់ មូកសុវត្ថិភាពជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនាថ្ងៃនេះ ពិតជាបានចូលរួមចំណែក លើកកម្ពស់អាកប្បកិរិយាប្រកបដោយសុវត្ថិភាពនៅពេលធ្វើចរាចរណ៍ ក្នុងចំណោមអ្នកប្រើ ប្រាស់ផ្លូវដែលងាយរងគ្រោះ រួមទាំងកុមារនៅតាមសាលារៀនដែលជាអ្នករួមដំណើរតាមទោ ចក្រយានយន្តដោយមិនបានពាក់មូកសុវត្ថិភាព។ ហើយសកម្មភាពនេះប្រារព្ធឡើងស្របពេល ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជាឲ្យធ្លាក់មកនៅកម្រិតមួយទាបបំផុត”។ **ឯកឧត្តម**ក៏បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ មាតាបិតា មេត្តាចូលរួមចំណែកធ្វើជាគំរូល្អ តាមរយៈការអនុវត្តជាក់ស្តែងលើការប្រើប្រាស់មូក សុវត្ថិភាពក្នុងពេលធ្វើដំណើរតាមម៉ូតូ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកដល់ក្មួយៗសិស្សា នុសិស្ស និងបុគ្គលិកគ្រូ ព្រោះយើងមិនចង់ឃើញមនុស្សដែលយើងស្រឡាញ់ថ្នាក់ម្តងម្តង អោប ក្រសោបនឹងដៃទទួលរងរបួស ពិការ ឬក៏បាត់បង់ជីវិតតែមួយប៉ុណ្ណោះ ព្រោះតែការធ្វេស ប្រហែសតែមួយរិនាទី ក្នុងពេលបើកបរដោយមិនបានពាក់មូកសុវត្ថិភាព។

តាមរយៈការឧបត្ថម្ភពីមូលនិធិក្រុមហ៊ុន យូភីអេស សាលាបឋមសិក្សា ហ៊ុនសែន ព្រែកឫស្សី សាលាបឋមសិក្សាគគីរក្នុងខេត្តកណ្តាល ព្រមទាំងសាលាបឋមសិក្សា វល្ល័ស នៅខេត្តកំពង់ ស្ពឺ នឹងទទួលបានការគាំទ្រការអនុវត្ត *កម្មវិធីមូកសុវត្ថិភាពសម្រាប់កុមារ* ដែលសាលាទាំងបីនេះ ស្ថិតនៅជិតផ្លូវប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ខណៈដែលអត្រានៃការពាក់មូកសុវត្ថិភាព ក្នុងចំណោមសិស្សានុសិស្សមានកំរិតទាបបំផុត។

លោក Greig Craft ប្រធានអង្គការមូលនិធិបង្ការរបួស អាស៊ី បានមានប្រសាសន៍ថា៖ “ជា អកុសល សាលារៀនទាំងនេះជាតំណាងឲ្យតែមួយផ្នែកតូចនៃសាលារៀនទូទាំងប្រទេស កម្ពុជាប៉ុណ្ណោះ។ ខណៈពេលដែលអ្នកបើកបរទោចក្រយានយន្តប្រមាណ៨០% ពាក់មូកសុវត្ថិ ភាពនៅពេលធ្វើដំណើរលើដងផ្លូវនៃប្រទេសកម្ពុជា អ្នករួមដំណើរតាមទោចក្រយានយន្តតិច ជាង ៧%ប៉ុណ្ណោះបានពាក់មូកសុវត្ថិភាព ។” លោកបានបន្ថែមទៀតថា ៖ “ដោយមានការគាំទ្រ ពីមូលនិធិក្រុមហ៊ុន យូភីអេស រួមទាំងការអប់រំផ្សព្វផ្សាយជាសាធារណៈ និងការពង្រឹងការ អនុវត្តច្បាប់បន្ថែមទៀតពីនគរបាលចរាចរណ៍ វាពិតជានឹងធ្វើឲ្យកុមារពាក់មូកសុវត្ថិភាពជា ចាំបាច់ពេលធ្វើដំណើរនៅលើដងផ្លូវ។”

នាយិកាសាលាបឋមសិក្សា ហ៊ុនសែន ព្រែកឫស្សី លោកស្រី សរ សំរិទ្ធិ បានថ្លែងថា៖ “ការគាំ ទ្រពីមូលនិធិក្រុមហ៊ុនយូភីអេស និង *កម្មវិធីមូកសុវត្ថិភាពសម្រាប់កុមារ* នឹងជួយលើកកម្ពស់ សុវត្ថិភាពចរាចរណ៍នៅក្នុងសហគមន៍របស់យើង ដោយបង្កើនចំនួនកុមារពាក់មូកសុវត្ថិភាព



បានត្រឹមត្រូវ។ លោកស្រីបានបញ្ជាក់បន្ថែមទៀតថា៖ “យើងនឹងខិតខំបញ្ជ្រាបបន្ថែមទៀតនូវ ចំណេះដឹងអំពីការពាក់មួកសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ទៅក្នុងកម្មវិធីសិក្សារបស់សាលា ដែលវានឹងប្រែក្លាយទៅជាទម្លាប់មួយនៃការពាក់មួកសុវត្ថិភាពដ៏មានប្រសិទ្ធភាព។”

អំពីអង្គការមូលនិធិបង្ការរបួស អាស៊ី

អង្គការមូលនិធិបង្ការរបួស អាស៊ី គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលបានចុះបញ្ជី នៅ សហរដ្ឋអាមេរិកលេខ ៥០១ មួយ (៣) (ស៊ី) ដែលប្រើការសហការសាធារណៈឯកជន- កម្មវិធី អប់រំផ្សព្វផ្សាយជាសាធារណៈ និងកម្មវិធីអប់រំផ្សព្វផ្សាយតាមសាលារៀន ដើម្បីកាត់បន្ថយ អត្រារងរបួស និងការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសកំពុង អភិវឌ្ឍន៍។ អង្គការមូលនិធិបង្ការរបួស អាស៊ី មានការិយាល័យក្នុងរដ្ឋធានី ហាណូយ និងទី ក្រុងហូជីមិញ ប្រទេសវៀតណាម រាជធានីភ្នំពេញ ប្រទេសកម្ពុជា និងរាជធានីបាងកក ប្រទេសថៃ។ ក្នុងឆ្នាំ២០០១ អង្គការមូលនិធិបង្ការរបួស អាស៊ី បានកសាងនូវរោងចក្រតម្លើង មួកសុវត្ថិភាពមិនយកប្រាក់ចំណេញមួយ ដែលមានឈ្មោះថា V-SPEC ដែលផលិតមួកសុវត្ថិ ភាព សម្រាប់តំបន់ត្រូពិចដោយមានម៉ាក Protec។ មួកសុវត្ថិភាពនេះ សមស្របនឹងបរិស្ថាន មានសុវត្ថិភាព និងផ្តល់ជម្រើសគ្រប់គ្រាន់សម្រាប់អ្នកធ្វើដំណើរតាមទោចក្រយានយន្ត និងទោ ចក្រយាន។

នៅឆ្នាំ២០០៩ អង្គការមូលនិធិបង្ការរបួស អាស៊ី បានចាប់ផ្តើមអនុវត្តកម្មវិធីមួកសុវត្ថិភាពជាថ្នាំ បង្ការជីវិតសាកល (GHVI) ដោយសហការជាមួយមូលនិធិសហព័ន្ធយានយន្តអន្តរជាតិ (FIAF) និងផ្នែកសុវត្ថិភាពចរាចរណ៍សាកលរបស់ធនាគារពិភពលោក (World Bank Global Road Safety Facility) ដែលក្រុមចម្រុះអន្តរជាតិនេះ មានគោលបំណងរួមមួយគឺឲ្យមានការពាក់មួក សុវត្ថិភាពលើផ្នែកក្បាលមនុស្សគ្រប់រូប នៅក្នុងអំឡុងពេលទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវ គោក (២០១១-២០២០)។ ក្នុងខែឧសភា ឆ្នាំ២០១០ កម្មវិធីមួកសុវត្ថិភាពជាថ្នាំបង្ការជីវិតនៅ កម្ពុជា ត្រូវបានប្រកាសផ្តើមឲ្យអនុវត្តនៅរាជធានីភ្នំពេញដោយ ឯកឧត្តម **អ៊ឹម សិទ្ធិ** រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម **ស ខេង** ឧបនាយករដ្ឋ មន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។



សម្រាប់ទំនាក់ទំនងសារព័ត៌មាន៖

កញ្ញា Nellie Moore

មន្ត្រីសម្របសម្រួលការទំនាក់ទំនង

អង្គការមូលនិធិបង្ការរបួស អាស៊ី

លេខទូរស័ព្ទ៖ ០៨ ៦២៩៩ ១៤០៩

អ៊ីម៉ែល៖ nellie.moore@aipf-vietnam.org

គេហទំព័រ៖ www.asiainjury.org